



ព្រៃនីមួយៗ



លក្ខណៈរបស់ប្រធ័នលិចព្រឹយបី

- ① មានផ្ទើរកដ្ឋានបណ្តាញចំនួន ៥ នៅផ្ទើរខាងខ្លួន និងមានផ្ទើរកដ្ឋានជាបន្ទុកក្នុង
 - ② មិនមានស្ថិកដូចប្រភេទអាណាពីកដៃដីនៅទៅទែន នៅផ្ទើរខាងខ្លួន របស់វាមានលក្ខណៈជូនជាអស្សក
 - ③ មានពណ៌ប្រជះខ្មែរ និងចំនួនសេវាលើខ្លួនរបស់ពួកវា
 - ④ ផ្ទើរដែលមានដរូបដុសចេញមកក្រោមទៀត
 - ⑤ ដែដែរខាងមិនមានលក្ខណៈប្រជះខ្មែរ ២, ៧ មីត្តការ

ក្រសួងព្រះរដ្ឋបាល



លក្ខណៈរស់លិចប្រធ់

- ① ផ្លូវកែងមានដោរព្រំបច្ចនន ២
 - ② ស្រការក្រឡាកណ្តាលស្ថិកមានចំនួន ៥ បុរីជីនជាង៥
 - ③ ស្រការក្រឡាបំហៀង់ផ្លូវកែងស្ថិកមានចំនួន ៥ ម៉ៅ ៦ គី
 - ④ ស្រការក្រឡាបំផ្លូវកែងស្ថិកមានចំនួន ២ គី
 - ⑤ ស្រការក្រឡាបំហៀង់ផ្លូវកែង៖មានចំនួន ៥ គី




នគ្គលោះសម្រាប់អនុវិកសម្របត្រជាល
ប្រាំប្រពេទនៅក្នុងរាជរដ្ឋបាល



សម្រេចកម្ពុជាមានដំឡើងបីសំខាន់ៗដូចជា ត្បាច់ ស្សីសម្រេចនិងព្រាករការការ ដែលអនុញ្ញាត់ជាប្រភេទវារីសក្តីជាថ្រឿនប្រភេទសំខាន់ៗក្នុងនោះកំណាន ប្រភេទអណ្តឹកសម្រេចដើម្បី

អាណាពិកសម្របចំនួនដប្បគទរម្មាន ក្រាស លីច លីចក្បាលដែល
លីចប្រធែៗ និងលីចព្យូយើកំពុងសិតក្នុងស្ថានភាពគម្រោមកំហែងជា
សកល។ ប្រភេទក្រាសត្រូវបានចាត់ជាប្រភេទជិតផុកក្នុងបំផុត (CR)
ប្រភេទលីចព្យូវបានចាត់ជាប្រភេទជិតផុកក្នុង(EN) និងប្រភេទលីចព្យូយើ
លីចក្បាលដែល និងលីចប្រធែៗត្រូវបានចាត់ជាប្រភេទងាយដៃក្រោះ(VB)។
កំហែងអាណាពិកសម្របទាំងនេះត្រូវបានចុះក្នុង អនក្រុក្រោះសិរីអំពី ការកំណត់
ប្រភេទជុល ជុលិតជុលជុលជុល ដែលកំពុងនៅក្រោះថ្វាក់នៅប្រទេស
កម្ពុជាដីជីជី។



ប្រពេជាក្រាស



លក្ខណៈរបស់ក្រាស

- ① ផ្លូវដែលដាក់ឡើងបច្ចនុន ២
- ② ស្រការក្រឡាកណ្តាលស្តីកម្មានចំនួន ៥
- ③ ស្រការក្រឡាថំហៀងផ្លូវស្តីកម្មានចំនួន ៥ គូ
- ④ ស្រការក្រឡាដំបោះផ្លូវក្បាលខាងមុខមានចំនួន ២ គូ
- ⑤ ស្រការក្រឡាថំហៀងផ្លូវខាងក្រោមពារោះមានចំនួន ៥ គូ
- ⑥ ក្បាលរាងស្រួចមានមាត់ដូចជាតំពោះសក
- ⑦ ស្រការក្រឡាសងខាងស្តីក្រុំបានទៅនឹងបន្ទាយស្រួច ដែលអាចការពារខ្លួនវាបាន


ប្រពេជាលិច



លក្ខណៈរបស់លិច

- ① ផែមានរាងដូចចង្វារឡុក និងមានដាក់ឡើងបច្ចនុន ១
- ② ស្រការក្រឡាកណ្តាលស្តីកម្មានចំនួន ៥
- ③ ស្រការក្រឡាថំហៀងផ្លូវស្តីកម្មានចំនួន ៥ គូ ដូចក្រាសដែរកែវ មិនជាន់លើត្រាខេ
- ④ ស្រការក្រឡាដំបោះផ្លូវក្បាលខាងមុខចំនួន ១គូ
- ⑤ ស្រការក្រឡាថំហៀងផ្លូវខាងក្រោមពារោះមានចំនួន ៥ គូ
- ⑥ មានពណ៌វីរាស់ និងត្រាក
- ⑦ ច្បាមលើមានផ្លូវក្បាលដូចជាមារ

ប្រពេជាលិចក្នាល់



លក្ខណៈរបស់លិចក្នាល់

- ① ផ្លូវដែលដាក់ឡើងបច្ចនុន ២
- ② ស្រការក្រឡាកណ្តាលស្តីកម្មានចំនួន ៥
- ③ ស្រការក្រឡាថំហៀងផ្លូវស្តីកម្មានចំនួន ៥ គូ
- ④ ស្រការក្រឡាដំបោះផ្លូវក្បាលខាងមុខចំនួន ២ គូ
- ⑤ ស្រការក្រឡាថំហៀងផ្លូវខាងក្រោមពារោះមានចំនួន ៣ គូ
- ⑥ ស្រការក្រឡាថំឡើងដីល្អស្តីកម្មានចំនួន ១១ ទៅ ១៧ គូ